



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
លេខ: ០០៩.....សហវ

រាជធានីភ្នំពេញ, ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ២០១២

សារាចរណែនាំ
ស្តីពីការអនុវត្តវិធានការរដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០១៣

ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៣ ត្រូវបានប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខនស/រកម/១២១២/០១០ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២។ ដើម្បីអនុវត្តច្បាប់នេះ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ២៧៥ អនក្រ.បក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ ស្តីពីការបែងចែកឥណទានចំណូលថវិកាថ្នាក់ជាតិតាមជំពូកនៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៣ និងអនុក្រឹត្យលេខ២៧៦ អនក្រ.បក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ ស្តីពីការបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិតាមជំពូកនៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៣។ ដើម្បីឲ្យការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៣ មានដំណើរការប្រកបដោយភាពស័ក្តិសិទ្ធិ ប្រសិទ្ធភាព និងសម្រេចបានតាមគោលដៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសូមធ្វើការណែនាំអំពីការអនុវត្តវិធានការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៣ ដូចតទៅ ៖

ក. អំពីការធ្វើប្រតិបត្តិការវិភាគនិងអាណាប័កផ្ទេរសិទ្ធិ

ក្រោយពេលទទួលបានសេចក្តីប្រកាសប្រគល់ថវិកាពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖

១. អភិបាលនៃគណៈអភិបាលរាជធានី ត្រូវចេញសេចក្តីសម្រេចធ្វើប្រតិបត្តិការវិភាគ និងអាណាប័កផ្ទេរសិទ្ធិទៅឲ្យអភិបាលនៃគណៈអភិបាល ខណ្ឌនីមួយៗនិងចៅសង្កាត់នីមួយៗចំណុះរាជធានី ដើម្បីអនុវត្តវិធានការដោយខ្លួនឯងដោយធ្វើជូនទៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ០១ច្បាប់ និងរតនាគាររាជធានី ខេត្ត ០១ច្បាប់ (ច្បាប់ដើម)។

២. អភិបាលនៃគណៈអភិបាលក្រុង ត្រូវចេញសេចក្តីសម្រេចធ្វើប្រតិបត្តិការវិភាគនិងអាណាប័កផ្ទេរសិទ្ធិទៅឲ្យចៅសង្កាត់នីមួយៗចំណុះក្រុងនីមួយៗ ដើម្បីអនុវត្តវិធានការដោយខ្លួនឯង ដោយធ្វើជូនទៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ០១ច្បាប់ និងរតនាគាររាជធានី ខេត្ត ០១ច្បាប់ (ច្បាប់ដើម) ។

៣. អភិបាលនៃគណៈអភិបាលរាជធានី និងអភិបាលនៃគណៈអភិបាលក្រុង ត្រូវទទួលខុសត្រូវចំពោះថវិកាធ្វើប្រតិបត្តិការដែលអនុវត្តដោយអាណាប័កផ្ទេរសិទ្ធិ។

ក្រុមការងារគាំទ្រការរៀបចំថវិការបស់រដ្ឋបាលក្រុង ស្រុក ដែលមានប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាប្រធាន ប្រធានរតនាគារជាអនុប្រធាន និងនាយកទីចាត់ការហិរញ្ញវត្ថុរាជធានី ខេត្ត ជាសមាជិក ត្រូវបន្តជួយគាំទ្រដល់ការអនុវត្តវិធានការរបស់រដ្ឋបាលក្រុង ស្រុក ឲ្យសម្រេចបានដោយប្រសិទ្ធភាព ក្នុងករណីជួបបញ្ហាប្រឈមអ្វី ត្រូវរាយការណ៍សុំយោបល់ជាបន្ទាន់មកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (នាយកដ្ឋានហិរញ្ញវត្ថុមូលដ្ឋាន)។

ខ. អំពីចំណូល

ឆ្នាំ២០១៣នេះ រដ្ឋបាលក្រុង ស្រុក ខណ្ឌ (ខណ្ឌជាថវិកាផ្នែករបស់រាជធានី) ជាថ្នាក់ថវិកាមួយ ដូចនេះ ដើម្បីអនុវត្តចំណូលមានប្រសិទ្ធភាព រដ្ឋបាលក្រុង ស្រុក ខណ្ឌត្រូវធ្វើការតែងតាំងមន្ត្រីមួយរូបជា រដ្ឋទេយ្យករចំណូល ដែលមានភារកិច្ចប្រមូលចំណូលបង់ចូលរតនាគាររាជធានី ខេត្តនិងរក្សាទុកប្រាក់ចំណូលក្នុងកម្រិត ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំណត់ជូន។

- រតនាគាររាជធានី ខេត្ត ដែលជាគណនេយ្យករសាធារណៈ និងជាគណនេយ្យករមុខការនៃថវិការបស់
- ✓ រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវជូនដំណឹងអំពីស្ថានភាពគណនីប្រាក់បញ្ញើនៅរៀងរាល់ខែនីមួយៗដល់ថ្នាក់រដ្ឋបាល
- ✓ ទាំងអស់នៃរដ្ឋបាលថ្នាក់ក្រោមជាតិ។

១.១. ចំណូលសារពើពន្ធ

ចំពោះមុខសញ្ញាចំណូលសារពើពន្ធ ដែលច្បាប់បានអនុញ្ញាតឲ្យប្រមូលសម្រាប់ជាគុណប្រយោជន៍នៃ ថវិការាជធានី ខេត្ត។ រាជធានី ខេត្ត ត្រូវជំរុញ និងតាមដានការអនុវត្តគោលនយោបាយ និងនីតិវិធីប្រមូលចំណូលរបស់ មន្ត្រីពន្ធដារឲ្យបានត្រឹមត្រូវតាមបទប្បញ្ញត្តិជាធរមាននិងត្រូវរួមចំណែកដាក់ចេញនូវវិធានការដាក់ស្តង់ស្រាប់ប្រភេទ ពន្ធដារនីមួយៗ ដើម្បីតម្រូវឲ្យអ្នកជាប់ពន្ធបង់ពន្ធបានត្រឹមត្រូវគ្រប់គ្រាន់ និងទាន់ពេលវេលា។ ទន្ទឹមនឹងនោះ រាជធានី ខេត្ត ត្រូវចាត់ឲ្យមានមន្ត្រីទទួលបន្ទុកប្រមូលទិន្នន័យ ស្ថិតិ និងកម្រងព័ត៌មានដែលជាមូលដ្ឋានក្នុងការប្រមូលពន្ធដារ សម្រាប់ជាគុណប្រយោជន៍ដល់ថវិការាជធានី ខេត្ត ដើម្បីជួយដល់មន្ត្រីពន្ធដារក្នុងការប្រមូលចំណូល និងធ្វើជាឯកសារ បង្អែកក្នុងការរៀបចំគម្រោងចំណូលពន្ធដារ សម្រាប់ឆ្នាំនីមួយៗ។

១.២. ចំណូលមិនមែនសារពើពន្ធ

ចំពោះចំណូលមិនមែនសារពើពន្ធ ដែលច្បាប់បានអនុញ្ញាតឲ្យប្រមូលសម្រាប់ថវិការាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវយកចិត្តទុកដាក់ស្រាវជ្រាវកំណត់មុខសញ្ញាចំណូល ដែលត្រូវ ប្រមូលបង់ចូលរតនាគារឲ្យអស់មិនត្រូវទុកចំណូលខ្លះនៅដោយឡែក សម្រាប់ចំណាយដោយឡែកក្រៅពីគម្រោងចំណាយ ប្រចាំឆ្នាំឡើយ។

- ✓ ចំពោះចំណូលមិនមែនសារពើពន្ធដទៃទៀត ដែលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានប្រមូលក្រៅ ពីការអនុញ្ញាតដោយច្បាប់ក៏ត្រូវបង់ចូលថវិការាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌដែរ។ ជៀសវាងទុកចំណូលនោះ ដោយឡែកសម្រាប់ចំណាយដោយឡែកគ្មានតម្លាភាព។

ចំពោះមុខសញ្ញាចំណូលដែលបានកំណត់រួចហើយ បើក្នុងលក្ខណៈដែលត្រូវប្រមូលតាមវិធីដេញ ថ្លៃជាសាធារណៈនោះ ត្រូវធ្វើឲ្យមានតម្លាភាពពិតប្រាកដ មិនត្រូវបង្កើតការដេញថ្លៃតែប្រភេទនោះទេ ទន្ទឹមនោះត្រូវ យកចិត្តទុកដាក់ជំរុញការបង់ចំណូលឲ្យបានត្រឹមត្រូវតាមការកំណត់ដែលមានចែងក្នុងកិច្ចសន្យា។

១.៣. ចំណូលឧបត្ថម្ភពីថវិកាជាតិ

ចំពោះរាជធានី ខេត្ត ក្រុង ស្រុក ដែលត្រូវបំពេញតុល្យភាពដោយការឧបត្ថម្ភពីថវិកាជាតិ ទោះបីបាន កាត់ត្រាតុល្យភាពឧបត្ថម្ភពីថវិកាជាតិនៅក្នុងគម្រោងថវិការបស់ខ្លួនក៏ដោយ ក៏មិនមានន័យថាថវិកាជាតិត្រូវតែ ដាច់ខាតឧបត្ថម្ភតាមចំនួននោះទេ។ ចំណូលឧបត្ថម្ភពីថវិកាជាតិ គឺត្រូវពិនិត្យជូនរាជធានី ខេត្ត ក្រុង ស្រុក ដោយផ្អែក ទៅតាមស្ថានភាពជាក់ស្តែងនៃតុល្យភាពថវិកាជាតិ និងទៅតាមសភាពការណ៍ជាក់ស្តែងនៃការអនុវត្តចំណូល ចំណាយ ថវិការបស់រាជធានី ខេត្ត ក្រុង ស្រុក។

ខ.៣.១ ចំណូលឧបត្ថម្ភពីថវិកាជាតិប្រចាំត្រីមាស

ចំពោះចំណូលនេះ រាជធានី ខេត្ត ក្រុង ស្រុក ត្រូវធ្វើសំណើសុំឧបត្ថម្ភតុល្យភាពប្រចាំត្រីមាសនីមួយៗ មកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈក្រសួងមហាផ្ទៃ។ នៅដើមត្រីមាសទី ១ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងផ្តល់ថវិកាឧបត្ថម្ភជូនរាជធានី ខេត្ត ក្រុង ស្រុក ដោយមិនបាច់មានការស្នើសុំទេ។ ដោយឡែកសម្រាប់ត្រីមាសទី ២ ទី ៣ និងទី ៤ រាជធានី ខេត្ត ក្រុង ស្រុក ត្រូវធ្វើសំណើសុំថវិកាឧបត្ថម្ភតុល្យភាព នៅដើមខែ នៃចុងត្រីមាសមុន ដោយភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម :

- របាយការណ៍អនុវត្តចំណូល ជាក់ស្តែងដែលមានហត្ថលេខាបញ្ជាក់របស់រតនាគាររាជធានី ខេត្ត
- របាយការណ៍ប៉ាន់ស្មានចំណូលសម្រាប់ត្រីមាសបន្ទាប់ ដោយមានបែងចែកតាមខែនីមួយៗ ដោយភ្ជាប់នូវឯកសារសម្រាប់គាំទ្រ
- របាយការណ៍អនុវត្តចំណាយ ជាក់ស្តែងដែលមានហត្ថលេខាបញ្ជាក់របស់អាណាប័ក និងអាណត្តិបើកប្រាក់(ថតចម្លង) ដែលអាណាប័កបានចុះហត្ថលេខារួច
- របាយការណ៍ប៉ាន់ស្មានចំណាយសម្រាប់ត្រីមាសបន្ទាប់ ដោយភ្ជាប់តាមនូវឯកសារសម្រាប់គាំទ្រ (ឯកសារលទ្ធកម្មសាធារណៈដែលពាក់ព័ន្ធដល់ការទូទាត់)

ខ.៣.២ ចំណូលឧបត្ថម្ភពីថវិកាភាពជាតិ

ខ.៣.២.១.ចំណូលឧបត្ថម្ភពីថវិកាភាពជាតិជូនខណ្ឌ៖

រាជធានី ត្រូវធ្វើអាណត្តិបើកប្រាក់ផ្ទេរឥណទានថវិកាពី អនុគណនី៦៥១១ (ឧបត្ថម្ភករណ៍ ដល់ ក្រុង ស្រុក ខណ្ឌ)ជូនបណ្តាខណ្ឌប្រចាំត្រីមាសនីមួយៗ ខណ្ឌត្រូវធ្វើសំណើសុំថវិកាឧបត្ថម្ភតុល្យភាព មករាជធានីដោយភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម :

- របាយការណ៍អនុវត្តចំណូល ជាក់ស្តែងដែលមានហត្ថលេខាបញ្ជាក់របស់រតនាគាររាជធានី ខេត្ត
- របាយការណ៍ប៉ាន់ស្មានចំណូលសម្រាប់ត្រីមាសបន្ទាប់ ដោយមានបែងចែកតាមខែនីមួយៗ ដោយភ្ជាប់នូវឯកសារសម្រាប់គាំទ្រ
- របាយការណ៍អនុវត្តចំណាយ ជាក់ស្តែងដែលមានហត្ថលេខាបញ្ជាក់របស់អាណាប័កផ្ទេរសិទ្ធិ និងអាណត្តិបើកប្រាក់(ថតចម្លង) ដែលអាណាប័កផ្ទេរសិទ្ធិ បានចុះហត្ថលេខារួច
- របាយការណ៍ប៉ាន់ស្មានចំណាយសម្រាប់ត្រីមាសបន្ទាប់ ដោយភ្ជាប់តាមនូវឯកសារសម្រាប់គាំទ្រ (ឯកសារលទ្ធកម្មសាធារណៈដែលពាក់ព័ន្ធដល់ការទូទាត់)

ខ.៣.២.២.ចំណូលឧបត្ថម្ភពីថវិកាភាពជាតិជូនសង្កាត់៖

រាជធានី ត្រូវធ្វើអាណត្តិបើកប្រាក់ផ្ទេរឥណទាន ថវិកាពីអនុគណនី ៦៥១២ (ឧបត្ថម្ភករណ៍ ដល់ឃុំ សង្កាត់)ជូនបណ្តាសង្កាត់ផ្នែកលើតួលេខទទួលបានពីការវិភាជន៍ពីមូលនិធិឃុំ សង្កាត់។

ខ.៣.៣. ចំណូលឧបត្ថម្ភពីថវិកាក្រុង

ចំណូលឧបត្ថម្ភពីថវិកាក្រុងជូនសង្កាត់ ក្រុងត្រូវធ្វើអាណត្តិបើកប្រាក់ផ្ទេរឥណទានថវិកាពីអនុគណនី ៦៥១២ (ឧបត្ថម្ភករណ៍ ដល់ឃុំសង្កាត់)ជូនបណ្តាសង្កាត់ផ្នែកលើតួលេខទទួលបានពីការវិភាជន៍ពីមូលនិធិឃុំ សង្កាត់។

ខ.៣.៤ ចំណូលឧបត្ថម្ភពីថវិកាជាតិសំរាប់វិនិយោគសាធារណៈ

ចំណូលនេះ គ្រាន់តែជាការផ្ទេរឥណទានថវិកាដើម្បីសម្រាប់អនុវត្តនូវកម្មវិធីចំណាយវិនិយោគសាធារណៈ ទៅក្នុងថវិកាជធានី ខេត្ត ក្រុង ស្រុក ដូច្នេះពេលស្នើសុំឥណទាន ខេត្ត ក្រុង ស្រុក ត្រូវធ្វើសំណើត្រង់មកក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុតែម្តង។ ការស្នើនេះ ចែកចេញជាពីរយ៉ាង ៖

ខ.៣.៤.១.ឧបត្ថម្ភសម្រាប់មូលនិធិបដិភាគ

រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ផ្អែកលើតួលេខដែលបានគ្រោងក្នុងសៀវភៅថវិកាជធានី ខេត្ត ក្រុង ស្រុក ឬ ប្រកាសបន្ថែមឥណទានត្រូវធ្វើសំណើដោយភ្ជាប់មកជាមួយនូវគម្រោងកម្មវិធីវិនិយោគសាធារណៈ នៃ ហិរញ្ញប្បទានក្រៅប្រទេសផ្ទាល់ ដែលត្រូវអនុវត្តនៅរាជធានី ខេត្ត ក្រុង ស្រុក។

ខ.៣.៤.២.ឧបត្ថម្ភវិនិយោគដោយថវិកាជាតិ

រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ផ្អែកលើតួលេខដែលបានគ្រោងក្នុងសៀវភៅថវិកាជធានី ខេត្ត ក្រុង ស្រុក ឬប្រកាសបន្ថែមឥណទានត្រូវធ្វើសំណើដោយភ្ជាប់មកជាមួយនូវឯកសារដែលបានធ្វើលទ្ធកម្មសាធារណៈរួចតាម ការដ្ឋាននីមួយៗ ។

គ.អំពីចំណាយ

ឆ្នាំ២០១៣នេះ រដ្ឋបាលក្រុង ស្រុក ខណ្ឌ ជាថ្នាក់ថវិកាមួយ (ខណ្ឌជាថវិកាផ្នែករបស់រាជធានី) ដូចនេះ ដើម្បីអនុវត្តចំណាយមានប្រសិទ្ធភាព រដ្ឋបាលក្រុង ស្រុក ខណ្ឌត្រូវធ្វើការតែងតាំងមន្ត្រីទទួលខុសត្រូវដូចខាងក្រោម៖

ការចំណាយឥណទានបៀវត្សត្រូវអនុវត្តដោយមានការបង្កើត និងតែងតាំងមន្ត្រីទទួលខុសត្រូវ មួយរូប ដោយឡែកហៅថា “ភ្នាក់ងារបើកផ្តល់” ភ្នាក់ងារបើកផ្តល់ត្រូវរៀបចំអាណត្តិបើកប្រាក់ សលាកបំប្រុងគ្រប់ចំណាយ ថវិកានិងត្រួតពិនិត្យហិរញ្ញវត្ថុ ព្រមទាំងតារាងបៀវត្ស ដែលមានរាយនាមមន្ត្រីរាជការទាំងអស់ដាក់ជូនអភិបាលនៃ គណៈអភិបាល ពិនិត្យចុះហត្ថលេខា។

ការចំណាយថវិកាតាមរយៈរដ្ឋទេយ្យបុរេប្រទាន អភិបាលនៃគណៈអភិបាលត្រូវបង្កើតនិងតែងតាំង មន្ត្រីមួយរូបជា“រដ្ឋទេយ្យករឬប្រទាន” ក្នុងការអនុវត្តជាក់ស្តែងកិច្ចការខ្លះត្រូវមានប្រាក់មុនដើម្បីដំណើរការរួចទើប ប្រមូលសក្ខីប័ត្រ និងលិខិតយុត្តិការនានារៀបចំអាណត្តិបើកប្រាក់ធ្វើការទូទាត់ជាក្រោយ។

ក្រោយពីបានតែងតាំងភ្នាក់ងារបើកផ្តល់និងរដ្ឋទេយ្យករឬប្រទានរួច ភ្នាក់ងារបើកផ្តល់និងរដ្ឋទេយ្យករ ឬប្រទាន ត្រូវធ្វើលិខិតសុំបើកគណនីប្រាក់បញ្ញើនៅធនាគាររាជធានី ខេត្ត ដោយភ្ជាប់ជាមួយនូវ សេចក្តីសម្រេច តែងតាំងនិងគំរូហត្ថលេខា។

ចំពោះរដ្ឋបាលសង្កាត់ ការអនុវត្តចំណាយថវិកាត្រូវប្រតិបត្តិទៅតាមលិខិតបទដ្ឋានស្តីពីការអនុវត្តថវិកាយុំ សង្កាត់ជាធរមានដែលបានអនុវត្តកន្លងមក។

គ.១.ចំណាយចរន្ត៖

ចំណាយចរន្ត រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់ទៅតាមគោលការណ៍ និងនីតិវិធីដូចគ្នានៃចំណាយថវិកាជាតិដែរពោលគឺ ៖

- អំពីចំណាយបៀវត្សត្រូវអនុវត្តតាមរយៈភ្នាក់ងារបើកផ្តល់។ ចំពោះបៀវត្សមូលដ្ឋានប្រាក់កម្រៃបុគ្គលិក អណ្តែត និងភ្នាក់ងារជាប់កិច្ចសន្យាត្រូវអនុវត្តតាមតារាងបើកប្រាក់ដែលចេញដោយក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល សាធារណៈ និងបានផ្តល់ទិដ្ឋាការដោយរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈរួច ។ ចំណែកប្រាក់ឧបត្ថម្ភចំពោះ

សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវអនុវត្តតាមអនុក្រឹត្យលេខ ២១៤ ចុះថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០០៩ ស្តីពីការកំណត់ប្រាក់ឧបត្ថម្ភចំពោះសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលបានគ្រោងនៅ ក្នុងអនុគណនី ៦៤៤២ (លាភការផ្សេងៗទៀតបុគ្គលិកមិនមែនក្របខ័ណ្ឌ)

អំពីចំណាយតូចតាច និងចំណាយចាំបាច់បន្ទាន់ គឺត្រូវអនុវត្តតាមរដ្ឋទេយ្យបុរេប្រទាន ដែលកំណត់ ឡើងដោយដីការបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។ ពេលដកប្រាក់ពីរតនាគារ រដ្ឋទេយ្យត្រូវមានប័ណ្ណដកប្រាក់ និងលិខិតឧទ្ទេសនាមរបស់អង្គភាព (ពុំចាំបាច់ធ្វើលិខិតស្នើសុំឆ្លងមន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុទេ)។ ចំពោះការចំណាយ តាមរយៈរដ្ឋទេយ្យបុរេប្រទាន សម្រាប់ថវិកាឆ្នាំ ២០១៣នេះ អភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវពិភាក្សាឲ្យ បានល្អិតល្អន់ជាមួយប្រធានតេឡេកាមរាជធានី ខេត្ត និងប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ត ក្នុងការកំណត់ ទំហំឥណទាន និងចំនួនជុំបង្វិល ដើម្បីធានាឲ្យឥណទានរដ្ឋទេយ្យបុរេប្រទានអាចបម្រើបានទាន់ពេលវេលា ទាំងនៅ រដ្ឋបាលថ្នាក់រាជធានី ខេត្ត ទាំងនៅរដ្ឋបាលថ្នាក់ក្រុង ស្រុក ខណ្ឌ។

- អំពីចំណាយចរន្តផ្សេងៗទៀត គឺត្រូវអនុវត្តតាមនីតិវិធីទូទាត់គ្រងជូនអ្នកផ្គត់ផ្គង់ ក្រោយពេលដែល ទំនិញ ឬសេវានានា ត្រូវបានអនុវត្តរួចហើយ។

ដោយឡែកការអនុវត្តចំណាយថវិការបស់រដ្ឋបាលក្រុង ស្រុក យោងតាមមាត្រា៤២ នៃអនុក្រឹត្យលេខ ១៧២អនក្រ.បក ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១២ ស្តីពីប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុក្រុង ស្រុក អាណាប័កត្រូវធ្វើការ សន្យាចំណាយ ដើម្បីអនុវត្តវិធាននៃកិច្ចលទ្ធកម្មសាធារណៈជាធរមាន និងបំពេញកិច្ចជំរះបញ្ជី រួចធ្វើការបោះផ្សាយ អាណត្តិ បញ្ជូនទៅតេឡេកាមរាជធានី ខេត្តតាមរយៈមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ដើម្បីត្រួតពិនិត្យថវិកា និងចុះទិដ្ឋាការលើ អាណត្តិបើកប្រាក់។

ការត្រួតពិនិត្យថវិកា ដោយមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ប្រព្រឹត្តទៅយ៉ាងយូរបំផុតរយៈពេល៣ថ្ងៃនៃ ថ្ងៃធ្វើការ ដើម្បីធានាថា៖

- + ការចំណាយសម្រេចបានតាមគោលបំណង នៃការរៀបចំថវិកាដែលបានអនុម័ត
- + គុណភាពពិតប្រាកដក្នុងដំណើរការអនុវត្តថវិកាត្រូវបានថែរក្សាជាប្រចាំ
- + កាតព្វកិច្ចចំណាយត្រូវបានអនុវត្ត
- + កាតព្វកិច្ចបំណុលត្រូវបានរំលោះ
- + វិធានការដោះស្រាយឱនភាពថវិកាត្រូវបានដំណើរការពេលមានឱនភាពថវិកា
- + និយ័តកម្ម ឬការកែតម្រូវថវិកាត្រូវបានបំពេញទៅតាមលក្ខខណ្ឌដែលបានកំណត់។

- ចំពោះជំពូក ០៩ (ចំណាយមិនបានគ្រោងទុក) រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មិនត្រូវអនុវត្ត ចំណាយជំពូកនេះដោយផ្ទាល់ទេ។ នៅពេលមានតម្រូវការចំណាយអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវលើកគម្រោងឆ្លងការអនុម័តពីក្រុមប្រឹក្សា និងត្រូវធ្វើសំណើសុំការយល់ព្រមជាមុនពីរដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីបង្វែរឥណទានពីជំពូកនេះ ទៅជាប្រយោជន៍ដល់ជំពូក ចំណាយដទៃទៀតទៅតាមតម្រូវការចំណាយជាក់ស្តែងនីមួយៗ ជាពិសេសអាទិភាពសម្រាប់តម្រូវការប្រាក់បៀវត្ស និង ការងារអភិវឌ្ឍន៍គុណប្រយោជន៍រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

គ.២.ចំណាយជាមូលធន៖

ចំពោះការចំណាយជាមូលធន គឺចែកចេញជាពីរ ៖

គ.២.១. ចំណាយសំរាប់មូលនិធិបដិភាគ៖

ក្នុងពេលអនុវត្តរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវធ្វើអាណត្តិដោយគ្រាន់តែភ្ជាប់នូវគម្រោងកម្មវិធីវិនិយោគសាធារណៈនៃហិរញ្ញប្បទានពីក្រៅប្រទេសតែប៉ុណ្ណោះ។ រតនាគាររាជធានី ខេត្ត ត្រូវបើកផ្តល់ ឬផ្ទេរឥណទាននេះ ទៅក្នុងគណនីម្ចាស់ជំនួយនៅរតនាគាររាជធានី ខេត្ត ឬធនាគារ (បើមាន)។

គ.២.២.ចំណាយវិនិយោគ

ចំណាយវិនិយោគ ទោះជាហិរញ្ញប្បទានដោយថវិការាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឬហិរញ្ញប្បទានដោយថវិកាជាតិឧបត្ថម្ភក៏ដោយគឺ ត្រូវតែបំពេញបែបបទ និងអនុវត្តឲ្យបានត្រឹមត្រូវទៅតាមនីតិវិធីលទ្ធកម្មសាធារណៈជាធរមាន និងធ្វើអាណត្តិទូទាត់ឲ្យបានត្រឹមត្រូវតាមការវិបរិច្ឆេទដែលបានកំណត់ក្នុងសៀវភៅបន្ទុក ឬកិច្ចសន្យា។

គ.៣.ការអភិវឌ្ឍន៍គម្រោងថវិកា

យោងប្រការ ៤២ នៃច្បាប់ស្តីពី របបហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងករណីការអនុវត្តថវិការដ្ឋបាលថ្នាក់ក្រោមជាតិធ្វើឲ្យលេចចេញនូវឱនភាព រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវម្ចាស់ការដាក់ចេញនូវវិធានការគ្រប់បែបយ៉ាង ដើម្បីធានាគុណភាពថវិកាឡើងវិញ។ នៅក្នុងឆ្នាំថវិកាប្រសិនបើចំណូលជាក់ស្តែងនៃថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិបានកើនឡើងលើសពីគម្រោងចំណូលប្រចាំឆ្នាំដែលបានគ្រោងទុក ឥណទានចំណាយថវិកាអាចត្រូវបង្កើនឡើង ឬ ធ្វើនិយ័តកម្មទៅជាគុណប្រយោជន៍ដល់ថវិការដ្ឋបាលថ្នាក់ក្រោមជាតិនានា ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមកម្រិតចំណូលលើសដែលបានបញ្ជាក់ ។ នៅដំណាច់ឆ្នាំថវិកាអតិរេកថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវកាត់ត្រាចូលគណនីលទ្ធផលនៃរតនាគារជាតិ ។

ដូច្នេះ នៅត្រីមាសទី ៤ រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ត្រូវពិនិត្យការអនុវត្តចំណូលរបស់ខ្លួន ដោយមានមូលដ្ឋានជាក់លាក់ ដែលអាចប្រមូលចំណូលបានយ៉ាងពិតប្រាកដ រួចប្រៀបធៀបជាមួយគម្រោងចំណូលប្រចាំឆ្នាំ។ ប្រសិនបើមានចំណូលលើសពីគម្រោងចំណូលប្រចាំឆ្នាំរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក អាចស្នើសុំបន្ថែមលើគម្រោងចំណាយប្រចាំឆ្នាំ សម្រាប់ចំណាយជាគុណប្រយោជន៍របស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ដែលជាចំណាយសម្រាប់វិនិយោគអភិវឌ្ឍន៍រាជធានី ខេត្ត ក្រុង ស្រុក ហើយរាជធានី ខេត្ត ក្រុង ស្រុក ត្រូវធ្វើសំណើមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយភ្ជាប់មកជាមួយនូវគម្រោងចំណាយលំអិតតាមការដ្ឋាននីមួយៗ។

ចំពោះអតិរេកថវិការបស់រដ្ឋបាលសង្កាត់ឆ្នាំ២០១២ ក្នុងករណីដែលតួលេខជាក់ស្តែងលើសពីគម្រោងដែលបានប៉ាន់ស្មាន សង្កាត់ត្រូវលើកគម្រោងចំណាយបន្ថែមឆ្លងការអនុម័តពីក្រុមប្រឹក្សាដើម្បីអនុវត្ត និងត្រូវបូកសរុបនៅក្នុងលទ្ធផលនៃការអនុវត្តថវិកាឆ្នាំ២០១៣ ហើយត្រូវបញ្ជូនទៅបូកបញ្ចូលក្នុងលទ្ធផលនៃការអនុវត្តថវិកាឆ្នាំ២០១៣ របស់រដ្ឋបាលរាជធានី និងរដ្ឋបាលក្រុង។

ចំពោះការប្រើប្រាស់អតិរេកថវិកាថ្នាក់ក្រោមជាតិនេះ ដែលកន្លងទៅត្រូវបានបែងចែកឲ្យប្រើប្រាស់តាមច្បាប់សម្រាប់ការអភិវឌ្ឍមូលដ្ឋាន ជាពិសេសវិនិយោគហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅត្រីមាសទី៤ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងធ្វើការណែនាំតាមក្រោយ ម្យ៉ាងដើម្បីជៀសវាងហានិភ័យផ្សេងៗនិយាយជាទូទៅ ហើយម្យ៉ាងទៀតដើម្បីអនុវត្តឲ្យបានពេញលេញនូវនីតិវិធីហិរញ្ញវត្ថុជាធរមាននិយាយដោយទូទៅ។

គ.៤.ការបង្វែរឥណទាន

ការបង្វែរ (និយ័តភាព) ឥណទានត្រូវបានអនុញ្ញាតឲ្យអនុវត្តចាប់ពីចុងត្រីមាសទី២។ ក្នុងករណីមានការចាំបាច់និយ័តភាពថវិកាពីអនុគណនីមួយ ទៅអនុគណនីមួយ ពីគណនីមួយ ទៅគណនីមួយ និងពីជំពូកមួយ ទៅជំពូកមួយផ្សេងទៀតនោះ រាជធានី ខេត្ត ក្រុង ស្រុក (ខណ្ឌត្រូវធ្វើសំណើមករាជធានី) ត្រូវធ្វើសំណើមកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយភ្ជាប់មកជាមួយនូវរបាយការណ៍ចំណាយជាក់ស្តែង ដែលបានអនុវត្តកន្លងមកនិងគម្រោងប៉ាន់ស្មានចំណាយលំអិតដល់ចំណាច់ឆ្នាំ ព្រមទាំងឯកសារផ្សេងៗទៀតដែលពាក់ព័ន្ធការស្នើសុំនិយ័តភាព។

ឃ.ការរៀបចំកម្មវិធីនិងរបាយការណ៍ចំណូល ចំណាយ

ឃ.១.ការរៀបចំកម្មវិធីចំណូល ចំណាយ

ផ្អែកលើគម្រោងថវិកាប្រចាំឆ្នាំ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសស្តីពីការប្រគល់កាតព្វកិច្ចប្រមូលចំណូលនិងបែងចែកឥណទានចំណាយថវិការាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៣ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវរៀបចំកម្មវិធីចំណូល ចំណាយថវិកាប្រចាំត្រីមាស និងត្រូវធ្វើកម្មវិធីចំណូល ចំណាយនោះទៅតាមតារាងរាជធានី ខេត្ត ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ យ៉ាងយូរបំផុតមួយសប្តាហ៍នៃដើមត្រីមាសនីមួយៗ។ ដោយឡែកសម្រាប់ត្រីមាសទី ២ ទី៣ និងទី៤ ពេលធ្វើកម្មវិធីចំណូល ចំណាយប្រចាំត្រីមាសមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ គឺជាចំខាតត្រូវតែភ្ជាប់មកជាមួយនូវរបាយការណ៍ស្តីពីការអនុវត្តថវិកានៃត្រីមាសមុន។ កម្មវិធីចំណូល ចំណាយប្រចាំត្រីមាស គឺជាឯកសារគោល ដើម្បីវិភាគក្នុងការផ្តល់ឧបត្ថម្ភគុណភាពពីថវិការដ្ឋ។

ឃ.២.ការរៀបចំរបាយការណ៍ចំណូល ចំណាយ

រៀងរាល់ខែ ត្រីមាស ឆមាស និងដំណាច់ឆ្នាំ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវធ្វើរបាយការណ៍បូកសរុប

ការអនុវត្តចំណូល ចំណាយថវិកាបេសខ្លួនជូនអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រួចផ្ញើមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃយ៉ាងយូរ១៥ថ្ងៃក្រោយពេលបញ្ចប់ការិយបរិច្ឆេទនីមួយៗ។

ខាងលើនេះ គឺជាការណែនាំបន្ថែមក្នុងកិច្ចប្រតិបត្តិការថវិការាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌឲ្យចំទិសដៅនិងមានប្រសិទ្ធភាពសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៣ ដោយឡែកប្រកាសណែនាំស្តីពីកិច្ចប្រតិបត្តិការអនុវត្តថវិការាជធានី ខេត្ត លេខ ២០៥ សហវ.ច ចុះថ្ងៃទី១៨ ខែមិនា ឆ្នាំ១៩៩៩ ដែលមិនផ្ទុយនឹងប្រកាសនេះនៅរក្សាសុពលភាពដដែល ។

កន្លែងទទួល៖

- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមហាផ្ទៃ (ដើម្បីជូនជ្រាប)
- គ្រប់សាលារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- គ្រប់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ត
- គ្រប់តេនាគារាជធានី ខេត្ត
- គ្រប់សាខាពន្ធដាររាជធានី ខេត្ត
- (ដើម្បីអនុវត្ត)
- ឯកសារ-កាលប្បវត្តិ

ឧបនាយករដ្ឋមន្ត្រី
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ



កាត ឈន់